



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤២ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការបង្កើនចំនួនអង្គភាពចរាចរណ៍ និងការប្រគល់សិទ្ធិ

ជារាណាប័កដ្ឋានសិទ្ធិជូនអង្គភាពចរាចរណ៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤២៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងដាក់ឱ្យ អនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង-ក្រុងស្វ័យត-រាជធានីភ្នំពេញ និងអង្គភាព សាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះកំណត់អំពីវិធាននៃការជំរុញការបង្កើនចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជា អាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងគម្លាភាព ក្នុងការរៀបចំ និងការអនុវត្តថវិកា ព្រមទាំងការត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពការងារ និងថវិកា ។

មាត្រា ២ .-

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

ជំពូកទី ២
សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការអនុវត្តថវិកា

មាត្រា ៣ .-

អាណាប័ក ជាអភិបាលកិច្ចលនៃក្រសួង ស្ថាប័ន ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ក្នុងការ បញ្ជា កិច្ចប្រតិបត្តិការចំណូល និងចំណាយថវិការបស់ក្រសួង ស្ថាប័ន ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន ។

អាណាប័កដើមខ្សែគឺជាដួមត្រីឬប្រធានស្ថាប័នដែលមានសិទ្ធិអំណាចពេញលេញក្នុងការបញ្ជា កិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកាដោយផ្ទាល់ និងត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និង មុខងាររបស់ខ្លួន ។

អាណាប័កផ្ទេរសិទ្ធិ សំដៅដល់ប្រធានអង្គភាពថវិកានៃក្រសួង ស្ថាប័ន ដែលទទួលបានការប្រគល់សិទ្ធិ ពីអាណាប័កដើមខ្សែសម្រាប់កិច្ចប្រតិបត្តិការថវិកា ។

អាណាប័កជំនួស គឺជាមន្ត្រីរាជការ ដែលអាណាប័កដើមខ្សែ ឬអាណាប័កផ្ទេរសិទ្ធិបានជ្រើសតាំង ដើម្បីផ្ទេរសិទ្ធិ ឬជំនួសខ្លួន ដោយផ្អែកលើបទបញ្ជាគណនេយ្យសាធារណៈ ក្នុងករណីដែលអាណាប័កដើមខ្សែ ឬអាណាប័កផ្ទេរសិទ្ធិ អវត្តមាន ឬមានធុរៈ ។

មាត្រា ៤ .-

អង្គភាពថវិកា ជាអង្គភាពដែលបានទទួលអាណត្តិកិច្ចច្បាស់លាស់ក្នុងការអនុវត្តសកម្មភាពការងារ ដើម្បីបង្កើតបានជាលទ្ធផលជាក់លាក់ អាចវាស់វែងបាន និងរួមចំណែកក្នុងការសម្រេចគោលបំណង គោលនយោបាយរបស់ក្រសួង ស្ថាប័ន ។ អង្គភាពថវិកាអាចជាអគ្គនាយកដ្ឋានឬអង្គភាព ដែលមានថ្នាក់ស្មើឬ កម្រិតប្រហាក់ប្រហែលអគ្គនាយកដ្ឋានឬនាយកដ្ឋានហើយមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ព្រមទាំងមាន ទំហំការងារ ចំនួនបុគ្គលិក និងទំហំថវិកាសមស្រប ។ សម្រាប់ការអនុវត្តនៅដំណាក់កាលនេះ អង្គភាពថវិកា ត្រូវបានកំណត់នៅកម្រិតអគ្គនាយកដ្ឋាន ឬអង្គភាព ដែលមានកម្រិតប្រហាក់ប្រហែលនឹងអគ្គនាយកដ្ឋាន ។ ចំពោះអង្គភាព កម្រិតនាយកដ្ឋានដែលត្រូវបានផ្តល់សិទ្ធិហើយជា អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិន ពេញលេញ គឺអាចរក្សាទុកតាមការអនុវត្តដូចពេលបច្ចុប្បន្នដែល តាមការចាំបាច់ ។

អង្គភាពថវិកាមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការអនុវត្តសកម្មភាពការងារស្របតាម គោលការណ៍កំណត់ផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងការរៀបចំ និងការអនុវត្តថវិកា ស្របតាម គោលការណ៍កំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន ព្រមទាំងមានការទទួល ខុសត្រូវក្នុងការត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពការងាររបស់ខ្លួន ។

អង្គភាពថវិកាមានពីរប្រភេទ គឺអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញ ។

មាត្រា ៥ .-

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ គឺជាអង្គភាពថវិកាដែលការអនុវត្តចំណាយត្រូវឆ្លង ការត្រួតពិនិត្យ និងការសម្រេចដោយអាណាប័កដើមខ្សែ តាមរយៈអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ លើកលែងតែ មុខចំណាយជាក់លាក់មួយចំនួន ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។



មាត្រា ៦ .-

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ គឺជាអង្គភាពថវិកាដែលអាណាប័កដើមខ្សែបានប្រគល់សិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាទិញប្រតិបត្តិការចំណូល និងចំណាយថវិការបស់អង្គភាពខ្លួន ដោយមិនតម្រូវឱ្យឆ្លងអង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុ និងការពិនិត្យ និងសម្រេចពីអាណាប័កដើមខ្សែ ។

ក្នុងការអនុវត្តជាក់ស្តែង អាណាប័កដើមខ្សែ មានសិទ្ធិរក្សាទុកមុខចំណាយមួយចំនួនមិនប្រគល់សិទ្ធិជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ក្នុងករណីពិនិត្យឃើញថា មុខចំណាយទាំងនោះ មានចរិតជាយុទ្ធសាស្ត្រ វេទយិតភាព និងចាំបាច់ក្នុងការអនុវត្តកិច្ចលទ្ធកម្មប្រមូលផ្តុំ ដើម្បីបង្កើនកម្រិតគុណភាពនៃការប្រកួតប្រជែង ធានាស្តង់ដាររួមនៃទំនិញ សំណង់ និងសេវា ចំណេញពេលវេលា ព្រមទាំងអាចកាត់បន្ថយសោហ៊ុយចំណាយ។

អាណាប័កដើមខ្សែ មានសិទ្ធិរក្សាទុកមុខសញ្ញាចំណូលមួយចំនួន ឬទាំងស្រុង មិនប្រគល់សិទ្ធិជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ក្នុងករណីពិនិត្យឃើញថា មុខសញ្ញាចំណូលទាំងនោះមានចរិតយុទ្ធសាស្ត្រនិង/ឬវេទយិតភាព ព្រមទាំងបម្រើផលប្រយោជន៍ជារួមដល់ក្រសួង ស្ថាប័ន ។

ជំពូកទី ៣

ការបង្កើនចំនួនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ

មាត្រា ៧ .-

ក្រសួង ស្ថាប័ន ដែលជាអាណាប័កដើមខ្សែ ត្រូវពិនិត្យ និងវាយតម្លៃលើអង្គភាពនានាស្ថិតក្រោមឱវាទ ជារៀងរាល់ឆ្នាំ ដើម្បីប្រគល់សិទ្ធិអំណាចឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ។

មាត្រា ៨ .-

អង្គភាពថវិកា នៃក្រសួង ស្ថាប័ន ដែលត្រូវប្រគល់សិទ្ធិជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ត្រូវបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យ ដូចខាងក្រោម៖

១- ជាអង្គភាពដែលបង្កើតឡើងដោយផ្អែកលើគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងស្ថិតក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ហើយត្រូវបានកំណត់មុខងារ និងភារកិច្ច ព្រមទាំងបន្ទាត់គណនេយ្យភាពច្បាស់លាស់ ។

២- ជាអង្គភាពដែលត្រូវសម្រេចសមិទ្ធកម្ម ឬលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ នៅក្នុងកម្រិតដែលអាចវាស់វែងបាន ។

៣- អង្គភាពជាអគ្គនាយកដ្ឋាន ឬអង្គភាពដែលមានថ្នាក់ស្មើឬកម្រិតប្រហាក់ប្រហែលអគ្គនាយកដ្ឋាន ហើយមាន រចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់និងមានទំហំការងារ ចំនួនបុគ្គលិក និងទំហំថវិកាសមស្រប ។
ចំពោះ អង្គភាពកម្រិតនាយកដ្ឋានដែលត្រូវបានផ្តល់សិទ្ធិហើយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិន



ពេញលេញ គឺអាចរក្សាទុកតាមការអនុវត្តដូចពេលបច្ចុប្បន្នដែល ក្នុងករណីដែលក្រសួង ស្ថាប័ន យល់ថា មានការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពការងារ និងសមិទ្ធកម្ម ។

៤- ជាអង្គភាពដែលមានភាពជាម្ចាស់ និងការទទួលខុសត្រូវក្នុងការដឹកនាំ និងការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ គណនេយ្យភាព និងតម្លាភាព ។

៥- ជាអង្គភាពដែលមានសមត្ថភាពក្នុងការរៀបចំផែនការសកម្មភាពការងារ ផែនការយុទ្ធសាស្ត្រ និង ថវិកាប្រចាំឆ្នាំ ព្រមទាំងការគ្រប់គ្រងការអនុវត្តផែនការសកម្មភាពការងារនិងថវិកា ប្រកបដោយប្រសិទ្ធភាព ។

៦- ជាអង្គភាពរដ្ឋដែលទទួលបានថវិកា តាមរយៈប្រព័ន្ធថវិកាជាតិ ។

៧- ជាអង្គភាពដែលទទួលបានការវិភាគថវិកាប្រចាំឆ្នាំ និងមានសមត្ថភាពទទួលខុសត្រូវលើការអនុវត្ត និងការតាមដានការអនុវត្តថវិកា ។

មាត្រា ៩ .-

ក្រសួង ស្ថាប័ន ត្រូវជំរុញអង្គភាព ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងត្រូវ កំណត់ចំនួនឱ្យបានច្បាស់លាស់ ដើម្បីដាក់បញ្ចូលក្នុងផែនការសកម្មភាពជាក់លាក់ក្នុងក្របខ័ណ្ឌនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ននីមួយៗ តាមឆ្នាំនីមួយៗដើម្បីអនុវត្ត ។

ជំពូកទី ៤

ការកំណត់ និងការបង្កើនចំនួនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ

មាត្រា ១០ .-

អាណាប័កដើមខ្សែនៃក្រសួង ស្ថាប័ន ត្រូវពិនិត្យ និងវាយតម្លៃ លើសមត្ថភាព និងសមិទ្ធកម្មរបស់ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ដែលស្ថិតក្រោមឱវាទ ជារៀងរាល់ឆ្នាំដើម្បីប្រគល់សិទ្ធិអំណាច ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។

មាត្រា ១១ .-

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ដែលត្រូវបានប្រគល់សិទ្ធិជាអង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិពេញលេញ ត្រូវបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យ ដូចខាងក្រោម៖

១- ជាអង្គភាពដែលបំពេញបានតាមលក្ខខណ្ឌវិនិច្ឆ័យគ្រប់គ្រាន់ ជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ មិនពេញលេញ ។

២- ជាអង្គភាពដែលមានរចនាសម្ព័ន្ធក្រោមឱវាទជានាយកដ្ឋាន ឬអង្គភាពដែលមានថ្នាក់ស្មើឬ ប្រហាក់ប្រហែលច្រើនជាង ៣ (បី) ហើយអង្គភាពក្រោមឱវាទទាំងនោះត្រូវសម្រេចសមិទ្ធកម្ម ឬលទ្ធផល ក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ ក្នុងកម្រិតដែលអាចវាស់វែងបាន និងមានបុគ្គលិកបម្រើការងារក្នុងអង្គភាព

ចាប់ពី ១៥០ នាក់ ឡើងទៅ ។ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញដែលមានបុគ្គលិកបម្រើការងារ ក្រោម ១៥០ នាក់ អាចត្រូវបានអនុញ្ញាតប្រគល់សិទ្ធិជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ តាមរយៈ ការពិនិត្យ និងវាយតម្លៃមធ្យមគ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ។ ចំពោះគ្រឹះស្ថាន សាធារណៈរដ្ឋបាល និងមន្ទីរជំនាញរាជធានី ខេត្ត ដែលត្រូវបានផ្តល់សិទ្ធិជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញទៅហើយនោះ ត្រូវរក្សាទុកតាមការអនុវត្តដូចពេលបច្ចុប្បន្នដែល ។

៣- ជាអង្គភាពដែលមានសមត្ថភាពក្នុងការអនុវត្តកិច្ចប្រតិបត្តិការចំណូលនិងចំណាយថវិកាពេញលេញ តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ហើយក៏អាចស្នើសុំការគាំទ្រ និងការសម្របសម្រួលពីអង្គភាពទទួលបន្ទុក ហិរញ្ញវត្ថុក្នុងករណីចាំបាច់ ។

៤- ជាអង្គភាពដែលត្រូវទទួលបានការវិភាគថវិកាជូនប្រចាំឆ្នាំ និងមានសមត្ថភាពទទួលខុសត្រូវ ពេញលេញលើការអនុវត្ត ការតាមដាន និងការត្រួតពិនិត្យជាប្រចាំនូវវឌ្ឍនភាពនៃការអនុវត្តថវិកា និង ការអនុវត្តសកម្មភាពការងាររបស់ខ្លួន ព្រមទាំងត្រូវរៀបចំរបាយការណ៍ស្តីពីការអនុវត្តថវិកា (របាយការណ៍ ចំណូល-ចំណាយថវិកា និងរបាយការណ៍សមិទ្ធកម្ម) ស្របតាមការណែនាំរបស់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ/ ក្រុមការងារថវិកា ក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន និងធ្វើជូនអង្គភាពទទួលបន្ទុក ហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន តាមកាលបរិច្ឆេទដែលបានកំណត់ ។

មាត្រា ១២ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការគ្នា ដើម្បីកំណត់ និងជំរុញអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ឱ្យក្លាយជាអង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិពេញលេញ និងត្រូវកំណត់ចំនួនឱ្យបានច្បាស់លាស់ ដើម្បីដាក់បញ្ចូលក្នុងផែនការសកម្មភាពជាក់លាក់ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ននីមួយៗ តាមឆ្នាំ នីមួយៗដើម្បីអនុវត្ត ។

ជំពូកទី ៥

សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកា

មាត្រា ១៣ .-

សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិន ពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។



មាត្រា ១៤ .-

អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលត្រូវរៀបចំ និងបង្កើតដោយក្រសួង ស្ថាប័ន ត្រូវដាក់ឱ្យដំណើរការជាផ្លូវការ ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួង ឬប្រធានស្ថាប័នសាមី ។

មាត្រា ១៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ អង្គារ ១០ កើត ខែ មិថុនា ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២១ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ